

ក្រសួងអប់រំ យុវជន និងកីឡា
នាយកដ្ឋានគោលនយោបាយ

កម្មវិធី

វេទិកាគោលនយោបាយអប់រំកម្ពុជាលើកទី១
ចាប់ពីថ្ងៃទី០២ ដល់ទី០៤ ខែមីនា ឆ្នាំ២០២១



<p>០២ មីនា ព្រឹក ៨:០០-៨:៣០ ៨:៣០-៩:០០</p>	<p>ពិធីបើកវគ្គ -ចុះឈ្មោះសិក្ខាកាមតាមអនឡាញ -កម្មវិធីបើក និងសេចក្តីផ្តើម -គោរពភ្លេងជាតិ -គោលបំណងនៃវេទិកាគោលនយោបាយអប់រំកម្ពុជាលើកទី១ ដោយនាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា -មតិស្វាគមន៍ ដោយលោកស្រីបណ្ឌិត អេង នេត្រា នាយកប្រតិបត្តិស្តីទី នៃវិទ្យាស្ថាន បណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (វបសអ-CDRI) -សុន្ទរកថាបើក ដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា</p>
<p>៩:០០-៩:៣០</p>	<p>សម្រាក</p>
<p>៩:៣០-១០:០០</p>	<p>វេទិកាពិភាក្សាពិសេស៖ កំណែទម្រង់អប់រំ និងបណ្តុះ បណ្តាល៖ អាទិភាព បញ្ហាប្រឈម និងផលជះ</p>
<p>អ្នកសម្របសម្រួល៖ វាក្សិន៖</p>	<p>ឯកឧត្តមបណ្ឌិត ឌី ខាំមួន អគ្គនាយករងគោលនយោបាយ និងផែនការ ឯកឧត្តម លឹម សុផា អគ្គនាយកគោលនយោបាយ និងផែនការ ឯកឧត្តម ពុត សាមិត្ត អគ្គនាយក. ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហ៊ុន សៀងហេង អគ្គនាយក. ក្រសួង MISTI តំណាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ</p>
<p>១២:០០-១៣:០០</p>	<p>អាហារថ្ងៃត្រង់</p>

០២ មីនា សៀង **វេទិកាទី ១៖ ការអប់រំ និងការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀន**
១៣:០០-១៤:៣០ **វេទិកាពិភាក្សាទី ១ ៖ កំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន**
អ្នកសម្របសម្រួល៖ បណ្ឌិត **សំរោ អន្ទារតន៍** អគ្គនាយករង. ក្រសួងអយក.
វាក្និន៖ បណ្ឌិត **ឌី សមស៊ីជេត** អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំ

លោក **លន គឹមហេង** ប្រធាននាយកដ្ឋាន.ក្រសួងមុខងារសាធារណៈ
 បណ្ឌិត **ឈិន្ទ្រ ស៊ីថា** សាស្ត្រាចារ្យសកភព.
 បណ្ឌិត **ខាន់ មូធាន** ទីប្រឹក្សាអង្គការ UNESCO
 លោកស្រី **ពេជ្រ ធីតា** មន្ត្រីកម្មវិធីអប់រំអង្គការ JICA



១៤:៣០-១៥:០០ សម្រាក

១៥:០០-១៦:៣០ **វេទិកាពិភាក្សាទី ២៖ ការកំណត់លក្ខខណ្ឌសមប្រកបសម្រាប់**
ការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀន

អ្នកសម្របសម្រួល៖
វាក្និន៖

បណ្ឌិត **សំរោ អន្ទារតន៍** អគ្គនាយករង. ក្រសួងអយក.
 ឯកឧត្តម បណ្ឌិត **សៀង សុវណ្ណា** នាយកវិទ្យាស្ថានជាតិអប់រំ
 លោក **ថៅ ម៉េងឡុន** ប្រធាននាយកដ្ឋានបណ្តុះបណ្តាល
 បណ្ឌិត **សុខ សុត្រ** ព្រឹទ្ធបុរស សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
 លោក **ស៊ីវ មុនីរ័ត្ន** ស្ថានិកនិងនាយកប្រតិបត្តិនៃអង្គការបង្រៀនដើម្បីកម្ពុជា
 លោក **យ៉ត ម៉ិននី** នាយកប្រតិបត្តិអង្គការ NEP
 បណ្ឌិត **សុខ សុតក្តិ** នាយក ម.ស្រាវជ្រាវអប់រំនៃ CDRI

១៦:៣០-១៧:០០ បទបង្ហាញស្តីពីអនុសាសន៍ទៅលើចំណុចគន្លឹះ និងគោលនយោបាយគន្លឹះ
 ដោយនាយកដ្ឋានគោលនយោបាយ និងវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវ
 ដើម្បីអភិវឌ្ឍន៍កម្ពុជា (វបសអ-CDRI)

០៣ មីនា ព្រឹក **វេទិកាទី ២៖ ការគ្រប់គ្រងតាមសាលារៀន**

៨:០០-៨:៣០

ការចុះឈ្មោះតាមអនឡាញ

៨:៣០-១០:០០

អ្នកសម្របសម្រួល៖
វាក្និន៖

វេទិកាពិភាក្សាទី ៣៖ លក្ខណៈផ្សេងៗគ្នានៃទម្រង់ការគ្រប់គ្រងតាមសាលារៀន
 ឯកឧត្តមបណ្ឌិត **ឌី ខាំមុលី** អគ្គនាយករងគោលនយោបាយ និងផែនការ
 ឯកឧត្តម បណ្ឌិត **សៀង សុវណ្ណា** នាយកវិទ្យាស្ថានជាតិអប់រំ
 លោក **កែវ សារ៉ាត់** ទីប្រឹក្សាធនាគារពិភពលោក (WB)
 លោក **ជុំ ចាន់វ៉ា** តំណាងអង្គការ UNICEF

១០:០០-១០:៣០

សម្រាក

១០:៣០-១២:០០ វេទិកាពិភាក្សាទី ៤៖ ឧត្តមានុភាពនៃការគ្រប់គ្រងតាមសាលារៀន
 អ្នកសម្របសម្រួល៖ លោក **អុន ស៊ីវុធិថា** ប្រធាននា.ផែនការ
 វាក្ខិន៖ លោក **ព្រីង មកេត** ប្រធាននា.មជ្ឈមសិក្សាចំណេះទូទៅ
 លោក **សម្ប គឹមសាន្ត** នាយករងសាលាជំនាន់ថ្មី ព្រះស៊ីសុវត្ថិ
 កញ្ញា **ស្រឡា ចារ៉ា** តំណាងអង្គការ VSO
 លោក **ម៉ិច ចាម** នាយកវិ.បនហស កោះដាច់

១២:០០-១៣:០០ អាហារថ្ងៃត្រង់

០៣ មីនា រសៀល វេទិកាទី ៣៖ កម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀន

១៣:០០-១៤:៣០ វេទិកាពិភាក្សាទី ៥៖ កម្មវិធីសិក្សាតាមបញ្ញត្តិ
 អ្នកសម្របសម្រួល៖ លោក **ឆ្មារ៉ា ស៊ីនិត** អគ្គនាយករង. ក្រសួងអយក.
 វាក្ខិន៖ លោកជំទាវបណ្ឌិត **យួន វិច្ឆិកា** អគ្គនាយករងអប់រំ
 លោក **ខៀវ វិជ្ជាណ្ណ** អគ្គនាយករង MISTI
 លោក **ស៊ុន ម៉ិណ្ណា** ប្រធាននា.អភិវឌ្ឍកម្មវិធីសិក្សា
 លោក **អ៊ុល រុន** តំណាងអង្គការ KAPE



១៤:៣០-១៥:០០ សម្រាក

១៥:០០-១៦:៣០ វេទិកាពិភាក្សាទី ៦៖ វិធីសាស្ត្របង្រៀនបែបថ្មី
 អ្នកសម្របសម្រួល៖ លោក **ឆ្មារ៉ា ស៊ីនិត** អគ្គនាយករង. ក្រសួងអយក.
 វាក្ខិន៖ ឯកឧត្តម បណ្ឌិតសភាចារ្យ **ច័ន្ទ រ័ត្ន** ប្រធាន មជ្ឈមណ្ឌលស្រាវជ្រាវ
 គរុកោសល្យជំនាន់ថ្មី
 លោក **ឈុំ ខៀន** អនុប្រធាននា. ស្តង់ដារ និងកម្មវិធីសិក្សា ក្រសួងការងារ និង
 បណ្តុះបណ្តាលវិជ្ជាជីវៈ
 បណ្ឌិត **ឈុក ច័ន្ទនាយា** អនុប្រធាននា.បណ្តុះបណ្តាលនិងវិក្រឹតការ
 បណ្ឌិត **សិត សេង** នាយកវិទ្យាស្ថានគរុកោសល្យភ្នំពេញ
 លោក **សម្ប គឹមសាន្ត** នាយករងសាលាជំនាន់ថ្មី ព្រះស៊ីសុវត្ថិ

១៦:៣០-១៧:០០ បទបង្ហាញស្តីពីអនុសាសន៍ទៅលើចំណុចគន្លឹះ និងគោលនយោបាយគន្លឹះ
 ដោយនាយកដ្ឋានគោលនយោបាយ និងវិទ្យាស្ថានបណ្តុះបណ្តាល និង
 ស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (វបសអ-CDRI)

០៤ មីនា ព្រឹក

**វេទិកាទី ៤៖ ការបណ្តុះបណ្តាលកម្មវិធី-១៩ និងការស្តារទិសដៅអប់រំ
ឡើងវិញ**



៧:៣០-៨:០០

ការចុះឈ្មោះតាមអនឡាញ

៨:០០-៩:៣០

វេទិកាពិភាក្សាទី ៧៖ វិធីសាស្ត្របង្រៀន និងរៀនបែបចម្រុះ

អ្នកសម្របសម្រួល៖

លោក **យ៉ាង ពិទិន** អគ្គនាយករង. ក្រសួងអយក.

វាក្មិន៖

ឯកឧត្តម **ម៉ុង សារិន** នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា

លោក **សុភ ថា** ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា

លោក **ឡែង ហេង** ព្រឹទ្ធបុរសរង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

លោក **ហ៊ាន សំឡើង** នាយករង NIPTICT

បណ្ឌិត **ថា ផល** អ្នកស្រាវជ្រាវ CDRI

៩:៣០-០៩: ៥០

សម្រាក

០៩:៥០-១១:២០

វេទិកាពិភាក្សាទី ៨៖ ពង្រីកផលជះវិជ្ជមាននៃការរៀនតាមអនឡាញ

អ្នកសម្របសម្រួល៖

ឯកឧត្តម បណ្ឌិត **ឡេង ភីរម្យ** នាយកវិទ្យាស្ថានបច្ចេកវិទ្យាគីរីម្យ

វាក្មិន៖

លោក **សុភ ថា** ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា

លោកស្រី **ទេព គូលាម** សាកលវិទ្យាធិការ PPIU

លោក **ស៊ាង សុបញ្ញា** នាយក YEAC

លោក **សែម ស៊ីណេត** គ្រូបង្រៀនសាលាE2STEM

ពិធីបិទវគ្គ

១១:២០ -១២:៣០

អនុសាសន៍ទៅលើយុទ្ធសាស្ត្រ និងគោលនយោបាយសំខាន់ៗ និងសុន្ទរកថា
បិទកម្មវិធី

ដោយឯកឧត្តមបណ្ឌិតសភាចារ្យ **ណាត ម៉ុងឡើង** រដ្ឋលេខាធិការ ក្រសួង

អប់រំ យុវជន និងកីឡា។

បញ្ជាក់៖ កម្មវិធីនេះអាចមានការផ្លាស់ប្តូរតាមការចាំបាច់